


សេចក្តីថ្លែងការណ៍រួមរបស់

**អង្គការសង្គមស៊ីវិលក្នុងការសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះ ការអនុម័ត
របស់សភាជាតិនៃសាធារណៈរដ្ឋប្រជាមានិតឡាវលើកិច្ចសន្យាសម្បទានរបស់
គម្រោងសាងសង់ដំឡើងវារីអគ្គិសនី ជន សាហុង**



វេទិកាសម្តែងការចែកចាយចិត្តលើកិច្ចការ
The NGO Forum on Cambodia
ធ្វើការរួមគ្នាដើម្បីការវិវឌ្ឍវិជ្ជមាន
Working Together for Positive Change



សម្ព័ន្ធទន្លេកម្ពុជា (Rivers Coalition in Cambodia) ព្រមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សូមសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះ ការអនុម័តយល់ព្រមរបស់សភាជាតិនៃសាធារណៈរដ្ឋប្រជាមានិត ឡាវ លើកិច្ចសន្យាសម្បទាន ដើម្បីឈានទៅធ្វើការសាងសង់គម្រោងទំនប់វារីអគ្គិសនី ជន សាហុង¹ ។

ការអនុម័តទៅលើកិច្ចសន្យាសម្បទាននេះបានធ្វើឡើង ក្នុងខណៈពេលដែលសំណូមពរទាំងឡាយ របស់ប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គទាំង៣ប្រទេស (កម្ពុជា វៀតណាម និង ថៃ) ព្រមទាំងសហ គមន៍ផ្នែកខាងក្រោមនៃទន្លេមេគង្គ និងអង្គការសង្គមស៊ីវិលនានា មិនទាន់ត្រូវបានឆ្លើយតប និងដោះស្រាយ ប្រកបដោយអត្ថន័យនៅឡើយ ផ្អែកទៅលើ “នីតិវិធីសម្រាប់ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងកិច្ច ព្រមព្រៀង” (PNPCA) ចំពោះទំនប់វារីអគ្គិសនី ជន សាហុង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៤ និងការឆ្លើយតប ជាផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា វៀតណាម និងថៃ (Formal Reply Form) ដែលបានដាក់ជូនគណៈកម្មការ ទន្លេមេគង្គ(MRC) នៅក្នុងដើមឆ្នាំ ២០១៥ កន្លងមកនេះ។ លើសពីនេះទៅទៀត រដ្ឋាភិបាលឡាវមិនបានគោរព ស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៥ ដែលសមាជិកទាំងបួននៃគណៈកម្មការទន្លេមេគង្គ មាន កម្ពុជា ឡាវ ថៃ និង វៀតណាម បានឯកភាពគ្នាថាការសម្រេចទៅលើការពិគ្រោះយោបល់ជាមុន នៃទំនប់វារីអគ្គិ សនីដែលកំពុងស្នើឡើងនេះ ត្រូវបញ្ជូនបន្តទៅពិភាក្សា និងសម្រេចនៅកម្រិតក្រុមប្រឹក្សា (Council) ដែលរួមមាន រដ្ឋាភិបាលកម្រិតថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបួន ពីព្រោះពួកគេមិនអាចឈានដល់ការឯកភាពជាមួយមួយពី ដំណើរការនៃគម្រោងនេះ² ។

ជាថ្មីម្តងទៀតយើងខ្ញុំនៅតែបន្តស្នើសុំយ៉ាងទទួលបាន៖

១. បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពទាំងឡាយពាក់ព័ន្ធនឹងការសាងសង់ទំនប់ ជន សាហុង
២. មិនត្រូវអនុម័តលើកិច្ចសន្យាទិញអគ្គិសនី (Power Purchase Agreement) មុនពេលដែលបញ្ហា ឬ សំណូមពរទាំងឡាយរបស់ភាគីពាក់ព័ន្ធមិនទាន់បានដោះស្រាយ
៣. កុំបន្តឲ្យមានការចុះកិច្ចសន្យាផ្សេងទៀតលើគម្រោងនេះ ដោយរួមបញ្ចូលទាំង កិច្ចព្រមព្រៀងលទ្ធកម្ម វិស្វកម្មទំនប់ និងការសាងសង់ (Engineering Procurement and Construction)
៤. ធ្វើការសិក្សាវាយតម្លៃហេតុប៉ះពាល់ឆ្លងដែន ដោយស្ថាប័នប្រឹក្សាយោបល់ឯករាជ្យ ដោយមានការចូលរួម ពេញលេញពីភាគីពាក់ព័ន្ធ (សហគមន៍ដែលនឹងរងផលប៉ះពាល់ និងអង្គការសង្គមស៊ីវិល)

¹ Phnom Penh Post (01 September 2015): Don Sahong dam gets official approval

² <http://www.mrcmekong.org/news-and-events/news/lower-mekong-countries-take-prior-consultation-on-the-don-sahong-project-to-the-governmental-level/>

- ៥. ជម្រុញអោយមានការជជែក ដោះស្រាយ និងឯកភាពនូវរាល់សំណូមពរ និងក្តីព្រួយបារម្ភរបស់ភាគីពាក់ព័ន្ធនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់
- ៦. រដ្ឋាភិបាលទាំងអស់ជាសមាជិកនៃគណៈកម្មការទន្លេមេគង្គត្រូវដាក់សម្ពាធតាមគ្រប់រូបភាពទៅលើរដ្ឋាភិបាលឡាវដែលបានធ្វើការសម្រេចលើការបន្តគម្រោងសាងសង់ទំនប់ដងសាហុងជាឯកតោភាគី។

សម្ព័ន្ធទន្លេកម្ពុជា និង អង្គការជាតិ និង អន្តរជាតិ ដែលគាំទ្រលើសេចក្តីថ្លែងការណ៍រួមនេះមាន ៖

- វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា(NGOF)
- បណ្តាញការពារទន្លេសេសាន ស្រែពក សេកុង(3SPN)
- សម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT)
- សមាគមថែរក្សាបរិស្ថាន និងវប្បធម៌(CEPA)
- អង្គការភូមិខ្ញុំ(MVi)
- អង្គការថែរក្សាជនជាតិដើមភាគតិចកម្ពុជា (SVC)
- អង្គការអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ (CED)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
- សមាគមន័កសិករខ្មែរ (KFA)
- អង្គការអភិវឌ្ឍន៍ជនបទភូមិភាគឦសាន (NRD)
- អង្គការពន្លកខ្មែរ (PKH)
- ក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា (CRDT)
- មជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍(CLEC)
- អង្គការម្តប់ព្រហ្មវិហារធម៌ (MPC)
- អង្គការសហប្រតិបត្តិការបរិស្ថាន និង ទេសចរណ៍ (CETO)
- អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD)
- សម្ព័ន្ធប្រជាធិបតេយ្យកម្ពុជា (CCF)
- អង្គការកសិករខ្មែរសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្ម (KFCADO)
- មូលនិធិសកលសម្រាប់ធម្មជាតិ (WWF)
- អុកស្វាម កម្ពុជា (Oxfam in Cambodia)
- អង្គការពន្លឺនៃក្តីសង្ឃឹម (PNKS)
- ក្រុមគាំទ្រភូមិ (VSG)
- អង្គការជំនួយអភិវឌ្ឍន៍ និងសន្តិភាព (PDAO)
- អង្គការសកម្មភាពសង្គមដើម្បីផ្លាស់ប្តូរលើផ្នែកអប់រំនិងអភិវឌ្ឍន៍ជនបទ (SACRED)
- អង្គការសកម្មភាពដើម្បីសុខុមាលភាពស្ត្រីកម្ពុជា (KWWA)
- អង្គការរចនា(RACHANA)
- សមាគមន័កជីនជាតិ (NAPA)
- អង្គការ បំប៉នវិជ្ជាជីវៈអភិវឌ្ឍន៍សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ជនបទ(OREDA)
- សមាគមសង្គមធម៌ដើម្បីអភិវឌ្ឍន៍ (SDDA)
- ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា(CHRTF)





- អង្គការអភិរក្ស និងអភិវឌ្ឍន៍កម្ពុជា(CDCam)
- សមាគមន័យវ័ជនជនជាតិដើមភាគតិចកម្ពុជា (CIYA)
- អង្គការអភិវឌ្ឍន៍សហគមន៍កម្ពុជា (CCD)
- អង្គការបន្ទាយស្រី (Banteay Srey)
- អង្គការម្លប់បៃតង (Mlup Baitong)
- អ្នកអភិវឌ្ឍន៍សហគមន៍ (NAS)
- វើល រីញូ (World Renew)
- មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីនិងកុមារ ក្នុងប្រទេសកម្ពុជា (CWDC)
- អង្គការអភិរក្សអន្តរជាតិ(CI)
- អង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច (ICSO)
- អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
- ភូមិបៃតង (Green Village)
- សមាគមជាងត្នោត(STT)
- អង្គការ ហ្វ័រម៉ា ស៊ីត (Forum Syd)
- អង្គការសាមគ្គីពន្លឺថ្មី (LNU)



ចម្លងជូន៖

- ក្រសួងធនធានទឹក និង ឧតុនិយម
- គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា
- គណៈកម្មាធិការជាតិទន្លេមេគង្គឡាវ
- គណៈកម្មាធិការជាតិទន្លេមេគង្គវៀតណាម
- គណៈកម្មាធិការជាតិទន្លេមេគង្គថៃ
- គណៈកម្មការទន្លេមេគង្គ
- រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
- ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក
- ក្រសួងរ៉ែ និង ថាមពល
- ក្រសួងបរិស្ថាន
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ក្រសួងទេសចរណ៍
- ក្រសួងអភិវឌ្ឍន៍ជនបទ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- ក្រសួងការពារជាតិ
- ក្រសួងកិច្ចការនារី
- ក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិ
- ដៃគូអភិវឌ្ឍន៍



- អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនង ៖

បណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា
លេខទូរស័ព្ទ ៖ ០១២ ៧៩៣ ៤៨៩ អ៊ីម៉ែល ៖ vannara@ngoforum.org.kh